



# រាជសារ ពិនិត្យ

ចុះថ្ងៃទី ៨ ខែ ៩ ឆ្នាំ ១៩៧៩



រូបរាងសារការងារព្រមទាំងអាណាព័ជា ដែលបានរៀបចំឡើង នៅខេត្តស៊ូនិយ

# ສາງຫາຍ

ປຶກສະເໜີ ເລີ່ມຕົວ

ສິງຫາຄມ

ພ.ສ. ໩໔໨໬

## ການຄືລປິທຍາການ

ສຸການີຕານຸສຣະນີ	ພຣະບາທສມເຕົ້າພຣະມົງກູງເກົດ້າເຂົ້າອູ່ຫວ້າ	ໜ້າ ੧
ສາສັນສົມເຕົ້າ	ສມເຕົ້າເຂົ້າພັກຮມພຽບຍານວິສຣາກັບ ສມເຕົ້າກຮມພຽບຍາດຳຮັງ	,, ۳
ສຸ່ວິພັນຫຼຸ້ນ	ຕອນທີ ໨໤ (ຕ່ວ)	ນາຍບຸນູ້, ໨
ຈິນຕາການຂອງສຸນທຽນ	ເສົ່າຍນ ຄຸມພວາສ	, ໩
ບທຄວາມເຮັດໄກ	ຕອນທີ ໩	ພ.ທ. ໄດວງຮອນສີທີ່ພິ້ຫັນ
ສຳເນົາດໝາຍແລະດຳຮາສຽວແນ້ອງຂອງເກົ່າ	ແສ່ງ ມນວິຖູ້	, ໬
ຕົ້ນເດີມຂອງຮາຊວງສຸໂຫຼິທຍ	ໜູ້ກໍາ ສວັສົກິສົງຄຣານ ແປລ	, ໭
ຈົດໝາຍເຫດຖານພຣະບຣມສພ	ຢືນ ບັນຫາຍົງກູງ	, ໯
ສາມານຮະຫວ່າງຫາຕີຜ່າຍກາຮົກນາທາງຄືລປະ	ອ. ຮັດນາວິຫາຕີ ແປລ	, ໬
ເນື້ອດນຕີເປັນສົ່ງນໍາຮູ່ສຸຂພາພ	ໜູ້ກໍາ ສວັສົກິສົງຄຣານ ແປລ	, ໭

## ການກິຈກາຮມຄືລປາການ

ເອກສານປະວັດສາສຕົ້ມ	ນໍ້າ ກອງຄໍາວຽກ	, ໭
--------------------	----------------	-----

# Vārasān Silpākōn

Vol. 8

August, 1954

No. 3

1. Saying. By King Rāmā VI.	page 1
2. "San Somdet" (Letters between their late Royal Highnesses Prince Damrong and Prince Naris).	,, 3
3. "Suriyaphan" a story in verse, (part XXIV, continued). By Nai Bun.	,, 23
4. The Imagination of Sunthon Bhu (Thai Famous Poet). By Sangiam Khumphavas.	,, 33
5. The Story of The Thai, (part XIII). By Lieut.—Col. Laung Rona Sithi—pichai.	,, 39
6. Copy of Letter and Treatise on City Building (old Style). By Sang Monvitun.	,, 46
7. The Origins of The Sukhodaya Dynasty By Pro. G. Coedeo ; translated by Choosri Swa-di Songkram.	,, 52
8. An Account of the Royal Cremations. By Yim Panthyānkun.	,, 64
9. The Frist General Assembly of the International Society for Education through Arts. Translated by T. Ratanaphichat.	,, 68
10. Music is the Food of Health. Translated by Choosri Swasdi Songkram.	,, 70
11. A Historical Document Relating to Grant of Land to a certain Monastery in Phathalung Province B.C. 2242 By Cham Tongkamwan.	,, 74

# เอกสารประวัติศาสตร์

เรื่องพระกัลปนาภรณ์ จังหวัดพัทลุง พ.ศ. ๒๕๔๙

ฉบับ กองคำขอ ชื่อ

[ต่อจากฉบับนี้ที่ ๘ เล่ม ๒ มิถุนายน ๒๕๔๙]

<u>ฉบับไทย</u>	<u>ฉบับเขมร</u>	<u>คำแปล</u>
<p>สมเด็จพระบรมพิตร มีพระบันทูลแก่ พระครัวปริชญาธิราช เสนาบดีครัวสลาักษณ ให้ทำสำราพพระราชน โครงการไว้จังค์น้ำ และใช้น้ำดื่ม ออกไปเบิกคน เชิงกุฎិคล้าย ชา โปรดคนงานฯ พระ กัลปนาส่วน衙าราม แลดอยพยบแลดอก หลาน ผู้มีนามชื่อย นายสามช่อน และ คำราพพระราชน โครงการ แต่ก่อนนั้น ให้ พระครุศรีสัทธรรม ราชรุจី ให้ม้าเลิก พระศาสนานาอารามคณะ</p>	<p>សំពេជ្របំមុនធបុរាណ នាលបំបានក្រឡិ បែងគ្រារបំបូជ្រួយឯធម៌ សេណាបុគ្គិសាសាតកសណ ទេវិត្របំបារិច ໂឱករារនិកម្រាកាំណើយ ដុល្លឹងនាយកិច្ច ទោនពេជ្របំកុងការ បែងកុតសំលិបាយ ឬមុំនុំ ឪប្រកុងការការបំ កាលប្រាជ្ញាកំមុខអារាម នុខុយបុនកនុន ក្រាត់នាលបំបាយឯិ នាយសាមិន នូ ត្របំបារិចឯករារ ចាំបី ហ បែងគ្រារសាតកម្រាហរណន រាជរុខី ហិណកតិំ បែងសាស្ត្រាការាមគណ</p>	<p>สมเด็จพระบรมพิตร มีพระบันทูลแก่ พระครัวปริชญาธิราช เสนาบดีครัวสลาักษន ให้ทำสำราพพระราชน โครงการไว้เย็นค่าน้ำ และใช้น้ำดื่ม ออกไปเบิกคน เชิงក្រុតិសិលិបាល ឬ โปรดคนงานພ្រ កលប្រាជ្ញាកំអរុបារាម លេខុយបុនកនុន ក្រាត់នាលបំបាយឯិ នាយសាមិន នូ ត្របំបារិចឯករារ ចោកុងការ ឬ បែងគ្រារសាតកម្រាហរណន រាជរុខី ហិណកតិំ បែងសាស្ត្រាការាមគណ</p>



ฉบับไทยฉบับเขมรคำแปล

อารามເຍັນ ແລ  
ໃຫ້ໜາເຈົ້າເມືອງ  
ແລບຫຼັກເຈົ້າເມືອງ  
ແລກຮມກາຮງຫລາຍ  
ນີ້ໃຫ້ເຂົາຄ່ານາອາກຮ  
.. ກົມືການ ພຣະ  
ກຳປິນາ ແລ້ວໃຫ້ໜາ  
ນີ້ .. ເຂົາມຖຸກແກ່  
ເຈົ້າສົງໝ ເຊິ່ງກົງ  
ຄື່ນາລ ອັນໃຫ້ໜາ  
ນີ້ໃຫ້ເຂົາເຈື່ງເວົອນ  
ເຈື່ງເວົອແລງນາສພ  
[ມາຕຽາ] ແລ້ວຮວພ  
ວິໄຕຮ ຮົງ<sup>(๑)</sup> ດິນດານ  
ບ້ານເມືອງສບຍເລືອ  
ແກ່ກົນເຈົ້າກົງຄືລ  
ບ້ານ ຂ້າໂປຣຄົນ  
ທານ ພຣະກຳປິນາ  
ແລ້ວໃຫ້ພຣະຄຽງ  
ສັກຂວາມມາຊວງ  
ເຂົາຄົນນາເລົກ  
ພຣະສາສນາທັງຫລາຍ  
ອຍ່າໃຫ້ເບີນທຳມານ  
ຮາຍ ໂຄຍພູກງົງກ  
ສົ່ນເກົາພຣະພນວຕົນ  
ຄວາຍ [ນັ້ນ] . ນີ້  
ຈໍານຸນພຣະວາງໂອງ

อารามນັ້ນ ແລະ  
ໃຫ້ໜາເຈົ້າເມືອງ  
ປັລັກເຈົ້າເມືອງ  
ນຸ່ງກົມກາຮໂຟງ  
ມາຜົນໄຢກຄານາອາກຮ  
ທີ່ກົມກາຮປະ  
ກາລປ່າຜານໜຸ້ມານ  
ມາຜົນໄຢກມຽກ  
ເຈົ້າສົງຄເຊິ່ງກົງ  
ຄື່ນາລ ອັນໃຫ້ໜາ  
ມາຜົນໄຢກເຈື່ງບານທະ  
ເຈື່ງທົກນຈານສພພ  
ມາຕຽາ ສ່ວຽພ  
ວິໄສຮຍ ວາງດີຮາດ  
ບາຜົນຄົກສບຍເລືອ  
ອັນາກເຈົ້າກົງຄືສົລ  
ບ້ານ ອານາກ  
ທາຜປະກາລປ່າຜາ  
ຫປະຄຽງ  
ສັກຂວາມມາຊວງ  
ໄຢກອັນາກໂມກເຕວອ  
ປະສາສນາໂຟງ  
ກຸ່ມື້ຫຼາເຄວົວມານ  
ຮາຍ ໂຄຍສາກົງກ  
ສົ່ນເກົາປະພນວຕົນ  
ຄວາຍ ຖື່ນມານ  
ຈໍານຸນພຣະວາງໂອງ

อารามນັ້ນ ແລະ  
ໃຫ້ໜາເຈົ້າເມືອງ  
ປັລັກເຈົ້າເມືອງ  
ແລກຮມກາຮງຫລາຍ  
ນີ້ໃຫ້ເຂົາຄ່ານາອາກຮ  
ທີ່ກົມືການພຣະ  
ກຳປິນາ ແລ້ວໃຫ້ໜາ  
ນີ້ເຂົາມວຽກ  
ເຈົ້າສົງໝ ເຊິ່ງກົງ  
ຄື່ນາລ ອັນໃຫ້ໜາ  
ນີ້ໃຫ້ເຂົາເຈື່ງເວົອນ  
ເຈື່ງເວົອ ແລະງານສພ  
ມາຕຽາ ສ່ວຽພ  
ວິສົຍ ວັງດີນດານ  
ບ້ານເມືອງສບຍເລືອ  
(ແກ່) ດັນເຈົ້າກົງຄືລ  
ບາລ (ຂ້າໂປຣຄົນ)  
ທານພຣະກຳປິນາ  
ໃຫ້ພຣະຄຽງ  
ສັກຂວາມມາຊວງ  
ເຂົາຄົນມາທຳ  
ພຣະສາສນາທັງຫລາຍ  
ອຍ່າໃຫ້ເບີນທຳມານ  
ຮາຍ ໂຄຍສາກົງກ  
ສົ່ນເກົາປະພນວຕົນ  
ຄວາຍ ທົ່ນ  
ຈໍານຸນພຣະວາງໂອງ

<u>ฉบับไทย</u>	<u>ฉบับเขมร</u>	<u>คำแปล</u>
การ สืบเทียบรวม บพิตร . พ究竟是谁	การ สืบเทียบรวม บพิตรมาณะປະ	การ สืบเทียบรวม บพิตรនិพរោះ
บันทูล ครัวส์แก่'	បានក្រឡក្រស់សដកា	บัน្តារ គំរាស់សង្គម
ออกพระศรีภูวิปริชญา	ប៉ែក្រវិវិត្រិជ្មាយា	ព្រះគ្រុរិវិជ្ជាមា
วิราษเสนาบดគ្រសា	វិរាយសេនាបុណ្ណគ្រសា	ធនាគារសេនាបុណ្ណគ្រសា
ลักษ ให้ทำ	តាកសណអតិថិជ្ជ	តាកមួន ให้ทำ
พระคำราແລດទ្រា	ពំរានចំរំ	ពារាល់ទ្រា
พระราមិនការណ៍	ពំរានិនការណ៍	ព្រះរាមិនការណ៍
ព័ណ៌ខាងក្រោមរោះ	ឈួលឃីបំ	ព័ណ៌ខាងក្រោមរោះ
សេកាសុន្មរាយិបិត	សេកាសុន្មរាយិបិត	សេក់ សុន្មរាយិបិត
គ្រុសប្រាម ខោខុន	គ្រុសុប្រាមខោខុន	គ្រុសប្រាម ខោខុន
หลวงមហាក្មោះមាតម្យា	អគ្គមហាក្មោះមាតម្យា	អគ្គមហាក្មោះមាតម្យា
ិបិតគ្រុរាយាយុងគ	ិបិតគ្រុរាយាយុងគ	ិបិតគ្រុរាយាយុងគ
សមធម្មភាពកាលឈុំ	សមុប្បែកតាលឈុំ	សមធម្មភាពកាលឈុំ
ខោខុនអគ្គមហា	ខោខុនអគ្គមហា	ខោខុនអគ្គមហា
សេនាបុណ្ណគ្រុងគ	សេនាបុណ្ណគ្រុងគ	សេនាបុណ្ណគ្រុងគ
រក្សាសមុន្តាយក	រាកសសមុន្តាយក	រក្សាសមុន្តាយក
ិនក្រុងិនក្រុង	ិនិនក្រុងិនក្រុង	ិនិនក្រុងិនក្រុង
រាជរាជក្រុរិវុរុន	រាជរាជក្រុរិវុរុន	រាជរាជក្រុរិវុរុន
រាជរាជនគរបាល	រាជបំណគរបាល	រាជរាជនគរបាល
ិនក្រុងិនក្រុង	ិនិនក្រុងិនក្រុង	ិនិនក្រុងិនក្រុង
រត្តនរាជរាជក្រុរិ	រត្តនរាជរាជក្រុរិ	រត្តនរាជរាជក្រុរិ
រត្តននពេយរបាល	រត្តននពេយរបាល	រត្តននពេយរបាល
ិនក្រុងិនក្រុង	ិនិនក្រុងិនក្រុង	ិនិនក្រុងិនក្រុង
[อัค] រាជក្មោះមាតម្យា	អាគាហរាជក្មោះមាតម្យា	អូគ្រាជក្មោះមាតម្យា

ฉบับไทยฉบับเขมรคำแปล

นชิตพิพิธรัตน  
ราชโภษยาอิบต  
ออกพระธรรมราชา  
ภาคศรีสุมห  
สังการຍ ออกพระ  
ศรีพิพัทราชโภษา  
นิยม

พชนสเรนทรเทพ  
เสนาบดគ្រកាតសមុទ  
សមុទរោចាំរវាជ  
พชนសិនទរាជ  
เสนาបុគ្រពេហ  
នរាយសមុទរោច  
តាំរវាជ ឃុំធនូរ  
នេនទរពេហរោច  
តាំរវាជ ឃុំឱងើ  
ពេនទរពេហរោច  
តាំរវាជ ឃុំឱងើ [ិក]  
ឯពេហរោចតាំរវាជ  
ឃុំឱងើភាសពេហ  
សមុទរោចតាំរវាជ  
ឃុំឱងើអាមានទ្រ  
គ្រួងគ្រកសមុទរោច  
តាំរវាជ ឃុំឱងើអាមានទ្រ  
ពេហសេបកម្មទរពេហ  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>១</sup>  
គ្រួងគ្រកសមុទរោច  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>២</sup>  
សមុទរោចសររាបករ

និច្ចពិធីរាណ  
រាជក្រសាទិបត  
មេនូរមនរាជ  
វាកដគ្រសមុទ  
សាងការយ មេនូរ  
គិរិយាបាពទរាជក្រសាទ

ឃុំឱងើសេនទរពេហ  
សេនាបុគ្រពេហសមុទ  
សមុទរោចតាំរវាជ  
ឃុំឱងើសិនទរាជ  
សេនាបុគ្រពេហ  
នរាយសមុទរោច  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៣</sup>  
នេនទរពេហប៉ែង  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៤</sup>  
ពេនទរពេហប៉ែង  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៥</sup>  
ឯពេហរោចតាំរវាជ  
ឃុំឱងើភាសពេហ  
សមុទរោចតាំរវាជ  
ឃុំឱងើអាមានទ្រ<sup>៦</sup>  
គ្រួងគ្រកសមុទរោច  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៧</sup>  
ពេហសេបកម្មទរពេហ  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៨</sup>  
គ្រួងគ្រកសមុទរោច  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៩</sup>  
សមុទរោចសររាបករ

និច្ចពិធីរាណ  
រាជក្រសាទិបត  
ពរោចនរាជ  
វាកដ គ្រសមុទ  
សេងការយ ពរោច  
គិរិយាបាពទរាជក្រសាទ

ឃុំឱងើសេនទរពេហ  
សេនាបុគ្រពេហសមុទ  
សមុទរោចតាំរវាជ  
ឃុំឱងើសិនទរាជ  
សេនាបុគ្រពេហ  
នរាយសមុទរោច  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៣</sup>  
នេនទរពេហប៉ែង  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៤</sup>  
ពេនទរពេហប៉ែង  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៥</sup>  
ឯពេហរោចតាំរវាជ  
ឃុំឱងើភាសពេហ  
សមុទរោចតាំរវាជ  
ឃុំឱងើអាមានទ្រ<sup>៦</sup>  
គ្រួងគ្រកសមុទរោច  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៧</sup>  
ពេហសេបកម្មទរពេហ  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៨</sup>  
គ្រួងគ្រកសមុទរោច  
តាំរវាជ ឃុំឱងើអាមានទ្រ<sup>៩</sup>  
សមុទរោចសររាបករ

ฉบับไทยฉบับเขมรคำแปล

พชនិនករនទ្ទេ  
គ្រូ . . ក្រសួងការសម្បុទ្ទេ  
ក្រសួងសរពាករ  
พចនិនករាណិកឃុំ  
ធម្មិកវិក្សាសម្បុទ្ទេ  
ក្រសួង ធម្មុ  
ខ័ណ្ឌក្រាមិក  
ធម្មិកវិក្សាសម្បុទ្ទេ  
ក្រសួង  
ខ័ណ្ឌឱ្យខ័ណ្ឌ  
នាយករោងក្រកេង  
នកម្មិកអាលាយ  
នងក្នុងនិរន័យ  
នន

ធម្មិនករនទ្ទេ  
គ្រូខាងក្រសួងការសម្បុទ្ទេ  
សរពាករ  
ធម្មិនករាណិកឃុំ  
ធម្មិកវិក្សាសម្បុទ្ទេ  
ធម្មសំនាំ ធម្មុ  
ខ័ណ្ឌក្រាមិក  
ធម្មិកវិក្សាសម្បុទ្ទេ  
ធម្មសំនាំ  
ខ័ណ្ឌឱ្យខ័ណ្ឌ  
នាយករោងក្រកេង  
នកម្មិកអាលាយ  
នោកាលខ័ណ្ឌបានសំនាំ

ធម្មិនករនទ្ទេ  
គ្រូខាងក្រសួងការសម្បុទ្ទេ  
សរពាករ  
ធម្មិនករាណិកឃុំ  
ធម្មិកវិក្សាសម្បុទ្ទេ  
ក្រសួង ធម្មុ  
ខ័ណ្ឌក្រាមិក  
ធម្មិកវិក្សាសម្បុទ្ទេ  
ក្រសួង  
ខ័ណ្ឌឱ្យខ័ណ្ឌ  
នាយករោងក្រកេង  
នកម្មិកអាលាយ  
ដោយ  
និងព្រមក្នុង

[ចំណើន]